

សន្និបាតបូកសរុបលទ្ធផលការងារក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរំលេចនូវសមិទ្ធផលថ្មី និងកំណែទម្រង់គួរជាទីមោទនៈ



មានប្រសាសន៍ស្វាគមន៍ និងលើកឡើងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ដែលប្រារព្ធឡើង នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តី

ការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរំលេចឡើងនូវសមិទ្ធផលសំខាន់គួរកត់សំគាល់ ដោយបានបញ្ជាក់ថា៖ ជាមួយនឹងការជួបជុំប្រារព្ធសន្និបាតរបស់ក្រសួងដើម្បីបូកសរុបនិងឆ្លុះបញ្ចាំងអំពីលទ្ធផលការងារក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក្រសួងក៏កំពុងស្ថិតក្នុងរបត់មួយនៃការកែទម្រង់ស្ថាប័ន ដែលមានលក្ខណៈស៊ីជម្រៅជាងពេលមុនៗ ដោយសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងថ្មី លើមូលដ្ឋាននៃក្រសួងឧស្សាហកម្ម និងសិប្បកម្មបច្ចុប្បន្ន គឺ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ [Ministry of Industry Science Technology and Innovation (MISTI)] ។



ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី សូមគោរពសម្តែងនូវ
 អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហា
 សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា
 ចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ដែលមានចក្ខុវិស័យដ៏ទូលំ
 ទូលាយនិងយូរអង្វែង និងបានអនុញ្ញាតជាគោលការណ៍ឱ្យ
 ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្តូរឈ្មោះទៅជា ក្រសួង
 ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយ
 តបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា
 ស្របទៅតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ ក៏ដូចជារបកគំ

ហើយ ដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័ស មានជាលក្ខណៈសកល និងដើម្បីធ្វើឱ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ (នវានុវត្តន៍) របស់កម្ពុជា ទទួលបានប្រសិទ្ធភាព និងពង្រីកសក្តានុពលទូលំទូលាយ ក្នុងយុគសម័យបច្ចុប្បន្ន និងទៅអនាគត។ មិនតែប៉ុណ្ណោះ ក៏នឹងផ្តល់លទ្ធភាពច្រើនថែមទៀត ក្នុងការជំរុញ និងទាក់ទាញវិស័យវិទ្យាសាស្ត្រឱ្យមានការរីកចម្រើន និងជំរុញការផ្ទេរបច្ចេកវិទ្យា ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤.០។



ជាមួយនឹងការទទួលយកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធថ្មីរបស់
ក្រសួងនៅពេលនេះ, យើងខ្ញុំទាំងអស់គ្នាដែលជាអ្នកទទួល
បន្ទុកអនុវត្ត បានប្រាកដក្នុងចិត្តថា នេះជាវិញ្ញាសាថ្មីមួយទៀត
ដែលត្រូវរែកពុន ពុះពារ

ដោះស្រាយរាល់បញ្ហាប្រឈមនានាក្នុងរបត់ថ្មី។ ម៉្យាងវិញ
ទៀត នេះក៏ជាបន្ទុកទទួលខុសត្រូវកាន់តែខ្ពស់ជាងមុន ដែល
ទាមទារឱ្យមន្ត្រីយើងខ្ញុំ កៀកស្មាគ្នា ឯកភាពគ្នា ប្រកបដោយឆ
ន្ទៈមុតស្រួច និងមានមនសិការវិជ្ជាជីវៈ ក្នុងការបំពេញ
បេសកកម្មថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ សម្តេច
តេជោ ប្រមុខ

រាជរដ្ឋាភិបាលកម្ពុជា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និង
ការជឿទុកចិត្តពីស្ថាប័ននីតិបញ្ញត្តិ។ ឯកឧត្តមកិត្តិសេដ្ឋា
បណ្ឌិត បានបន្ថែមថា ឆ្នាំ២០១៩ កន្លងទៅ គឺជារយៈពេលជាង
មួយឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ
កោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលក្នុងនោះ
មានការងារកំណែទម្រង់ជាច្រើន ដែលត្រូវបានដាក់ចេញ
ដោយរាជរដ្ឋាភិបាល ជាពិសេស ការបន្តអនុវត្តកំណែទម្រង់រដ្ឋ
បាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ,

កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធបៀវត្សរ៍។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានឆ្លៀតយកវេទិកានេះរាយការណ៍ជូន អង្គសន្និបាតទាំងមូល នូវចំណុចគោលៗមួយចំនួន អំពីវឌ្ឍនភាពនៃលទ្ធផលបំពេញភារកិច្ចតាមវិស័យជំនាញ មានដូចជា៖១-វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ២- វិស័យទឹកស្អាត ៣- ការអភិវឌ្ឍវិស័យស្តង់ដារ ៤- ការងារមាត្រាសាស្ត្រ ៥- ការគ្រប់គ្រង ដឹកនាំស្ថាប័ន និងអភិបាលកិច្ច ជាដើម ។



ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន
បញ្ជាក់បន្ថែមថា៖ ការថ្លែងនូវបទអន្តរា គមន៍ ចំណាប់អារម្មណ៍
និងសំណូមពរផ្សេងៗ ដែលលើកឡើងដោយស្ថាប័នពាក់ព័ន្ធ
តំណាងវិស័យឯកជន អង្គការ សមាគម និងអង្គភាពក្រោមឱ
វាទរបស់ក្រសួង នឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ក្រសួង
ឧស្សាហកម្ម និងសិប្បកម្ម ដោយត្រូវចងក្រងធ្វើជាឯកសារ
សំយោគ និងឯកសារយោងសម្រាប់អង្គសន្និបាត។ ហេតុដូច្នោះ
ក្រសួងសង្ឃឹមថា វាក្នុងទាំងអស់ នឹងជួយចែករំលែកនូវបទ
ពិសោធន៍ល្អៗ, ចំណុចខ្លាំង, ខ្សោយ, បញ្ហាប្រឈម, ចំណុចជា
វិធានការគន្លឹះ ជាជំនួយស្មារតីសម្រាប់ក្រសួងឧស្សាហកម្ម
និងសិប្បកម្ម ដកស្រង់រៀនសូត្រ កែលម្អ និងធ្វើការកែទម្រង់
នៅពេលខាងមុខ សំដៅឆ្លើយតប និងអនុវត្តឱ្យបានសម្រេចនូវ
សូចនាករសំខាន់ៗនៃ «គោលនយោបាយអភិវឌ្ឍន៍វិស័យ
ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥» និងយុទ្ធសាស្ត្រចតុ
កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង
អាណត្តិទី៦ នៃរដ្ឋសភា។

មានប្រសាសន៍បើកអង្គសន្និបាត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត
បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួល

បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ
រាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហោឡារីកនេះ បានពាំនាំ
នូវការផ្តាំផ្ញើ សាកសួរសុខទុក្ខដោយក្តីនឹករលឹក និងថ្លែងនូវការ
អរគុណពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ
ថ្នាក់ដឹកនាំ, មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហា
កម្ម និងសិប្បកម្ម និងគ្រប់ផ្នែកពាក់ព័ន្ធដទៃទៀត ដែលបាន
ចូលរួមបំពេញភារកិច្ច កាតព្វកិច្ចតាមមុខសញ្ញារៀងៗខ្លួន ធ្វើឱ្យ
យរាជរដ្ឋាភិបាលកាន់តែពង្រឹងបានឧត្តមភាព និងសម្រេច
ជោគជ័យ បាននូវស្ថិរភាពសំខាន់ៗ នៃយុទ្ធសាស្ត្រចតុកោណ
ដំណាក់កាលទី៤ ក្នុងនីតិកាលទី៦នេះ។ ជាមួយគ្នានេះ ឯកឧត្ត
តមកិត្តិនីតិកោលបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផល
ការងារ ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្មសម្រេចបានរ
យៈពេលមួយឆ្នាំកន្លងមក ជាសមិទ្ធផលរួម ក្នុងស្មារតីសហការ
និងការទទួលខុសត្រូវខ្ពស់ ។ ម៉្យាងនេះក៏ជាឱកាសល្អមួយ
សម្រាប់រូបឯកឧត្តម ដែលបានមកទីស្តីការក្រសួងឧស្សាហកម្ម
និងសិប្បកម្មជាលើកទី២ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ។ អ៊ី

ដែលខ្ញុំបានឃើញមុនគេ ហើយប្លែកពីពេលមុន គឺការដ្ឋាន
សំណង់អគារទីស្តីការថ្មីរបស់ក្រសួងឧស្សាហកម្ម និងសិប្ប
កម្ម កម្ពស់១៨ជាន់ ដែលកំពុងដំណើរការសាងសង់ នៅផ្នែក
ខាងមុខ ហើយដែលអាចចាត់ទុកថា ជាសមិទ្ធផលថ្មីមួយទៀត
របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅ
រាជធានីភ្នំពេញ និងជាការរួមចំណែកដល់ការលើកស្ទួយមុខ
មាត់ ព្រមទាំងកែលម្អសោភ័ណភាពរាជធានីភ្នំពេញ ដែលជា
បេះដូងរបស់ប្រទេសជាតិ ។ ការកសាងសមិទ្ធផលថ្មីនេះទៀត
សោត ក៏ស្របពេលដែលរាជរដ្ឋាភិបាល ទើបតែបានអនុម័តនូវ
សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសា
ស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើមូលដ្ឋាននៃក្រសួងឧស្សាហ
កម្ម និងសិប្បកម្មបច្ចុប្បន្ន ឯកឧត្តមជឿជាក់ថា សំណង់អគារទី
ស្តីការថ្មីនេះ នឹងឆ្លើយតបបានទៅនឹងការផ្លាស់ប្តូរ រៀបចំរចនា
សម្ព័ន្ធរបស់ក្រសួងថ្មីនៅពេលខាងមុខ និងបំពេញបាននូវសេច
ក្តីត្រូវការរបស់មន្ត្រីរាជការក្រោមឱវាទ អំពីបញ្ហាកន្លែងធ្វើការ
ប្រចាំថ្ងៃ ក៏ដូចជាបង្កភាពងាយស្រួលជាងមុន ក្នុងការបម្រើសេ
វារដ្ឋបាលជូនប្រជាពលរដ្ឋ ឬធុរជន ។
ឯកឧត្តមកិត្តិនីតិកោលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី

ប្រចាំការ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ទោះបីក្រសួងឧស្សាហកម្ម និងសិប្បកម្មទទួលយកនូវការកែទម្រង់រចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងក្នុងរបត់ថ្មីក៏ពិតមែន ប៉ុន្តែក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងសំណុំឆន្ទៈ ជាឆ្លងមួយរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ, ក្រសួងនេះ នឹងនៅតែបំពេញបានល្អតួនាទីជាសេនាធិការជូន រាជរដ្ឋាភិបាល ហើយឆ្លើយតបបានទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បី «កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព» និង អភិវឌ្ឍន៍ជាតិ មាតុភូមិ និងប្រជាជនយើងប្រកបដោយវិបុលភាព និងសុខសន្តិភាព។